

ការប្រកួតសរសេរគម្រោងស្នើសុំ

(Proposal Competition)

ប្រធានបទ៖

«កុំឈប់ត្រឹមប៉ុណ្ណឹង! បញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភកុមារជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២ និង៣!»

កាលបរិច្ឆេទឈប់ទទួល៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦

១. ព័ត៌មានទូទៅ

យុទ្ធនាការលើកកម្ពស់សុខភាពកុមារឥឡូវនេះរបស់អង្គការទស្សនៈពិភពលោកមានសេចក្តីសោមនស្ស រីករាយសូមអញ្ជើញសិស្សានុសិស្ស និងយុវជនដែលមានអាយុតិចជាង៣០ឆ្នាំ ចូលរួមក្នុងការប្រកួតសរសេរ គម្រោងស្នើសុំ (Proposal Competition) ក្រោមប្រធានបទ៖ «កុំឈប់ត្រឹមប៉ុណ្ណឹង! បញ្ចប់បញ្ហាកង្វះអាហារូបត្ថម្ភ កុមារជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២ និង៣!»

លោកអ្នកត្រូវបានអញ្ជើញចូលរួមក្នុងការបង្កើត/សរសេរ និងរៀបចំនូវសកម្មភាព ឬព្រឹត្តិការណ៍ដែលមាន លក្ខណៈច្នៃប្រឌិត គំនិតបង្កើតថ្មីដោយខ្លួនឯង និងអាចធ្វើឲ្យសម្រេចបានជោគជ័យជាក់ស្តែង។ សកម្មភាពឬ ព្រឹត្តិការណ៍នោះត្រូវអាចកៀរគរការគាំទ្រ និងធ្វើឲ្យមានការយល់ដឹងនិងពង្រឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ ភាព (Sustainable Development Goals (SDGs)) ពីសំណាក់សាធារណៈជន ព្រមទាំងជួយកាត់បន្ថយបញ្ហាកង្វះ អាហារូបត្ថម្ភកុមារនៅកម្ពុជាផងដែរ។ នេះគឺជា ឱកាសមួយដើម្បីឲ្យសម្លេងរបស់អ្នកបានឮ និងបញ្ចេញសម្លេង របស់អ្នកដើម្បីកុមារដែលរងបញ្ហាកង្វះអាហារូបត្ថម្ភ។

យោងតាម SDGs អ្នកនឹងត្រូវកៀរគរសម្លេង និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ហើយជួយដល់អង្គការ ទស្សនៈពិភពលោកក្នុងការជំរុញលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យចាត់អាទិភាពទៅលើគោលដៅអភិវឌ្ឍ ន៍ប្រកបដោយចីរភាព២និង៣ (SDG 2និង3) និងលើបញ្ហាកង្វះអាហារូបត្ថម្ភកុមារ នៅក្នុងផែនការ គោល នយោបាយ និងយុទ្ធសាស្ត្រនានា ដែលនឹងបង្កើតនាពេលអនាគតរបស់រដ្ឋាភិបាល (ដូចជាផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ)។

បេក្ខជនត្រូវតែពន្យល់ឲ្យបានច្បាស់ពីដំណើរការនៃសកម្មភាពរបស់ពួកគេ។ សំណេរគម្រោងស្នើសុំ (Proposal) ដែលល្អជាងគេបំផុតចំនួនពីរនឹងត្រូវជ្រើសរើស ហើយនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១០០០ ដុល្លារ ដើម្បីអនុវត្តលើផែនការគម្រោងរបស់ពួកគេ។

គោលបំណងទូទៅមាន៖

១. ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនិងសាធារណៈជនឲ្យមានប្រសិទ្ធភាព ក្នុងការផ្តល់ព័ត៌មាន/អប់រំ ពួកគេអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២និង៣។

២. ដើម្បីឆ្លុះបញ្ចាំងពីសម្លេងនិងគំនិតរបស់ប្រជាជនជាមួយនិងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផ្តល់នូវគំនិតយោបល់ ហើយការលើកទឹកចិត្តដល់រដ្ឋាភិបាលក្នុងការចាត់អាទិភាពទៅលើគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា។

៣. ដើម្បីផ្តល់ឱកាសដល់ប្រជាជនវ័យក្មេងរបស់កម្ពុជាក្នុងការបំពេញតួនាទីរបស់ខ្លួនជាប្រជាជនសកម្ម និងជាសម្លេងរបស់កុមារ ពោលគឺមនុស្សជំនាន់ក្រោយ។

២. ប្រវត្តិ

បញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជាគឺជាបញ្ហាបន្ទាន់មួយនៃបញ្ហារបស់កុមារដែលត្រូវដោះស្រាយ ប៉ុន្តែជាញឹកញយវាមិនត្រូវបានមនុស្សម្នាមើលឃើញ ឬក៏ដោះស្រាយឲ្យបានត្រឹមត្រូវនោះទេ។ បញ្ហាកង្វះអាហារូបត្ថម្ភធ្វើឲ្យ កុមារងាយនឹងឈឺជំងឺដែលគំរាមកំហែងដល់អាយុជីវិតពួកគេ ហើយក៏អាចប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយនិង សតិបញ្ញារបស់ពួកគេដែរ។ នេះមានន័យថាពួកគេអាចនឹងរៀនមិនបានល្អនៅសាលារៀន ហើយអាចរកប្រាក់ ចំណូលបានតិចនៅពេលដែលគេធំពេញវ័យ។ ការប្រលងនេះមិនត្រឹមតែផ្តល់ឱកាសដល់យុវជនប៉ុណ្ណោះទេក្នុង ការរៀននិងធ្វើការសិក្សាស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងរបស់ពួកគេលើបញ្ហាអាហារូបត្ថម្ភ វាថែមទាំងជួយ ពង្រឹងនូវភាពជាអ្នកដឹកនាំរបស់ពួកគេថែមទៀត ដោយអនុវត្តលើគម្រោងស្នើសុំរបស់ពួកគេ។

៣. សេចក្តីណែនាំ

គម្រោងស្នើសុំរបស់អ្នកអាចដាក់ជូនមកដល់គណៈកិច្ចការបុគ្គល ឬក៏ជាកិច្ចការក្រុម។

- សកម្មភាពអាចមានលក្ខណៈសម្បូរបែបផ្សេងៗគ្នា ហើយពុំមានការហាមឃាត់ណាមួយអំពីរបៀបដែល អ្នកប្រើប្រាស់នូវគំនិតច្នៃប្រឌិតរបស់អ្នក ឲ្យតែគំនិតឬសកម្មភាពទាំងអស់នោះមិនប្រាសចាកពីគោល នយោបាយការពារកុមារ និងប្រូតូកូលកូនស្តីពីអាកប្បកិរិយាក្នុងការពារកុមាររបស់អង្គការទស្សនៈពិភព លោក ឬក៏ច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពអាចធ្វើឡើងជាកម្មវិធីព្រឹត្តិការណ៍សាធារ ណៈ ការងារសង្គម ផលិតនូវភាពយន្តឯកសារ ភាពយន្តខ្នាតខ្លី ជាដើម។ល។ សកម្មភាពគួរតែឆ្លុះ

បញ្ចាំងពីរបៀបដែលអាចជួយក្នុងការរួមចំណែកលើកឡើងពីកង្វល់លើបញ្ហាកង្វះអាហារូបត្ថម្ភ និងកំណត់អាទិភាពលើដំណោះស្រាយដែលអាចធ្វើទៅបានសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២និង៣ និងធ្វើឲ្យសម្រេចទៅបានជោគជ័យ។

- ផែនការសកម្មភាពរបស់គម្រោងស្នើសុំត្រូវតែត្រូវបង្ហាញឲ្យបានច្បាស់លាស់ពីដំណើរការក្នុងការសម្រេចឲ្យបាននូវគោលបំណងទាំងបីខាងលើ។
- បង្កើតនូវវិធីសាស្ត្រមួយឲ្យបានច្បាស់លាស់ពីរបៀបភ្ជាប់ទំនាក់ទំនងនិងកៀរគរការគាំទ្ររបស់ប្រជាពលរដ្ឋរួមបញ្ចូលទាំងបង្កើននូវសារសំខាន់ៗពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២និង៣។

គម្រោងស្នើសុំត្រូវតែ៖

១. ផ្ដោតសំខាន់ និងពន្យល់អំពីស្ថានភាពបច្ចុប្បន្ន និងដំណើរវិវឌ្ឍន៍របស់អាហារូបត្ថម្ភកុមារ។

២. វិភាគលើការប្រឈម និងឧបសគ្គនានាក្នុងពេលអនុវត្តគម្រោងក្នុងការលើកឡើងពីបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

៣. ពន្យល់អំពីការរួមចំណែករបស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals (SDGs) ក្នុងការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ។

៤. កាលបរិច្ឆេទ

១ មីនា	ប្រកាសអំពីការប្រលងសរសេរគម្រោងស្នើសុំ
១- ៣១ មីនា	ទទួលនូវគម្រោងស្នើសុំ
១ មេសា	ឈប់ទទួលការទទួលយកគម្រោងស្នើសុំ
៤ - ១០ មេសា	ពិនិត្យលើគម្រោងស្នើសុំ
១១ មេសា	ប្រកាសបេក្ខភាពទទួលជ័យលាភី
១៨ មេសា	ផ្តល់ការពន្យល់ណែនាំពីការអនុវត្តគម្រោងស្នើសុំដែលបានជ្រើសរើសដល់ក្រុមទទួលជ័យជំនះនៅការិយាល័យអង្គការទស្សនៈពិភពលោក
១៨ មេសា - ៣ ឧសភា	រៀបចំសកម្មភាពដើម្បីអនុវត្តគម្រោង
៤ - ១០ ឧសភា	អនុវត្តសកម្មភាព/ព្រឹត្តិការណ៍

៥. លក្ខខណ្ឌចូលរួម

ការប្រលងសរសេរគម្រោងស្នើសុំបើកទូលាយជាសាធារណៈសម្រាប់បេក្ខជនដែលមានអាយុក្រោម៣០ឆ្នាំ ជាពិសេសសម្រាប់សិស្ស និស្សិត និងយុវជន។

- គម្រោងស្នើសុំអាចដាក់ជូនមកជាលក្ខណៈបុគ្គល ឬក្រុម។
- គម្រោងស្នើសុំជាក្រុមមិនត្រូវបានទទួលក្នុងលក្ខខណ្ឌដាក់ជូនក្នុងនាមអង្គការមិនមែនរដ្ឋាភិបាល ឬអង្គការ/ក្រុមហ៊ុន។
- អាចអនុវត្តសកម្មភាពដែលបានកំណត់ឡើង រួមបញ្ចូលទាំងការអនុវត្តសកម្មភាពសំខាន់នៅចន្លោះថ្ងៃទី៤ - ១០ ខែឧសភា។
- គម្រោងស្នើសុំត្រូវតែជាស្នាដៃពិតប្រាកដរបស់បេក្ខជនចូលរួម។
- គម្រោងស្នើសុំអាចសរសេរជាភាសាខ្មែរ ឬភាសាអង់គ្លេស
 - ភាសាខ្មែរ៖ Word format, A4 paper size, Khmer OS System, Font size 12, Line spacing 1.5
 - ភាសាអង់គ្លេស៖ Word format, A4 paper size, Times New Roman, Font size 12, Line spacing 1.5
- សរសេររបាយការណ៍បន្ទាប់ពីបញ្ចប់សកម្មភាព និងភ្ជាប់ឯកសារយោងទាំងឡាយដែលបង្ហាញអំពីការចំណាយក្នុងការអនុវត្តសកម្មភាព។
- គម្រោងសកម្មភាពដាច់ខាតមិនត្រូវបំពានលើគោលនយោបាយ និងបទដ្ឋានស្តីពីការការពារកុមារ និងគោលការណ៍ក្រមចរិយាធម៌សម្រាប់ដៃគូ និងអ្នកមើលការ និងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។
- បុគ្គលិកអង្គការទស្សនៈពិភពលោកមិនអាចចូលរួមក្នុងការប្រលងសរសេរសេចក្តីស្នើសុំគម្រោងនេះឡើយ។

៦. រង្វាន់

បេក្ខជន/ក្រុមទទួលបានជ័យលាភីនឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន ១០០០ដុល្លារ ដើម្បីអនុវត្តលើផែនការគម្រោង។ សូមភ្ជាប់ព័ត៌មានលម្អិតអំពីផែនការ និងថ្លៃចំណាយក្នុងការអនុវត្តគម្រោងសកម្មភាព។

៧. លក្ខខណ្ឌក្នុងការជ្រើសរើស

អគ្គនិយលើសេចក្តីស្នើសុំគម្រោង

- បង្ហាញអំពីការយល់ដឹងរបស់អ្នកលើបញ្ហាកង្វះអាហារូបត្ថម្ភកុមារនៅកម្ពុជា និងបង្ហាញអំពីទំនាក់ទំនងរបស់គម្រោងផែនការថ្នាក់ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals (SDGs)។
- សមត្ថភាពក្នុងការពន្យល់យ៉ាងលម្អិតថាតើគម្រោងសកម្មភាពរបស់អ្នកអាចចូលរួមយ៉ាងដូចម្តេចនៅក្នុងការកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភ និងជំរុញលើកទឹកចិត្តរាជរដ្ឋាភិបាលក្នុងការធ្វើការងារនេះជាការងារអាទិភាព។
- បង្ហាញពីភាពច្នៃប្រឌិតនៅក្នុងការផ្សារភ្ជាប់ គ្រឿងគរ និងប្រមូលគំនិតរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភកុមារតាមរយៈគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Sustainable Development Goals (SDGs)
- ស្នាដៃដើម និងជាសកម្មភាពដែលអាចអនុវត្តបាន

ភ័ស្តុតាងបន្ថែម

- បានធ្វើការស្រាវជ្រាវបានល្អិតល្អន់
- បង្ហាញនូវខ្លឹមសារជជែកវែកញែករួមជាមួយនឹងឧទាហរណ៍ និងករណីសិក្សាជាក់ស្តែង
- បង្ហាញអំពីគម្រោងថវិកាចំណាយលើរង្វាន់ជាទឹកប្រាក់ចំនួន ១០០០ដុល្លារ ឲ្យបានច្បាស់លាស់ហើយនិងត្រូវបានចំណាយយ៉ាងដូចម្តេច

៨. ការដាក់ជូនសេចក្តីស្នើសុំគម្រោង

កាលបរិច្ឆេទឈប់ទទួលគម្រោងស្នើសុំ គឺនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៦។ ការប្រកាសលទ្ធផលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។ សម្រាប់តែបេក្ខជន/ក្រុមជ័យលាភីប៉ុណ្ណោះដែលនឹងត្រូវបានទំនាក់ទំនងតាមរយៈអ៊ីម៉ែល និងទូរស័ព្ទ។

បេក្ខជន/ក្រុមដែលមានចំណាប់អារម្មណ៍ក្នុងការដាក់គម្រោងអនុវត្តសកម្មភាពរបស់ខ្លួន អាចផ្ញើគម្រោងស្នើសុំរបស់ខ្លួនតាមរយៈអ៊ីម៉ែល (លើកទឹកចិត្តបេក្ខជន/ក្រុមក្នុងការផ្ញើតាមរយៈអ៊ីម៉ែល) មកកាន់៖ chn_cambodia@wvi.org ក្រោម “Subject: Child Health Now Proposal Competition 2016” ឬផ្ញើឯកសារដែលសរសេរលើក្រដាស មកកាន់ការិយាល័យអង្គការទស្សនៈពិភពលោក នៅអាស័យដ្ឋាន ផ្ទះលេខ២០ ផ្លូវលេខ ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។

ទំនាក់ទំនងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖ chn_cambodia@wvi.org ឬ ០១២ ៦៨០ ៥៦១